

27. តើ អ្វី ដែល លជាឿ មាន ប្រយោជន៍បំផុតអំពីសេវាកម្ម ម្តង លម្កក និងកូនរបស់អ្នក បាន ទទួលបាន ងរយៈពេល ៦ ខែ ចុងក្រោយ នេះ ?

28. តើ មាន អ្វី ដែល លនឹងធ្វើ ឱ្យសេវាកម្ម ម្តង នេះ បាន ប្រសើរ ឡើង?

29. សូមផ្តល់ យោបល់នៅទីនេះ ។ យើងចាប់អារម្មណ៍ ទាំង មតិកិច្ចបរិច្ឆេទ និង អវិជ្ជមាន ។

 **សូមឆ្លើយ យល់ឃើញ ដូចតទៅនេះ ដើម្បី ឱ្យយើង ដឹងពីរបៀបដែល លកូនរបស់អ្នក កំពុងធ្វើ ។**

1. តើ បច្ចុប្បន្ន កូនរបស់អ្នក កំពុងរស់នៅជាមួយអ្នក ឬទេ? មាន អត់មានទេ

2. តើ កូនរបស់អ្នក បានរស់នៅកន្លែងណាមួយដូចតទៅនេះ នៅក្នុង ងរយៈពេល ៦ ខែ ចុងក្រោយនេះ ឬទេ? (ជ្រើសរើសទាំងអស់ដែលអនុវត្ត)

<input type="radio"/> ជាមួយឪពុក ឬ ម្តាយម្នាក់ ឬ ទាំងពីរនាក់	<input type="radio"/> ទីជំរកសម្រាប់អ្នកគ្មានផ្ទះសំបែង	<input type="radio"/> មណ្ឌលអប់រំកែប្រែរបស់រដ្ឋ
<input type="radio"/> ជាមួយសមាជិកគ្រួសារផ្សេងទៀត	<input type="radio"/> ផ្ទះសម្រាប់ក្រុមមនុស្សមានវិបត្តិ	<input type="radio"/> រត់ចេញផ្ទះ/គ្មានផ្ទះសំបែង/រស់នៅតាមផ្លូវ
<input type="radio"/> មណ្ឌលកុមារកំព្រា	<input type="radio"/> មណ្ឌលស្តារនីតិសម្បទា	<input type="radio"/> ផ្សេងទៀត
<input type="radio"/> មណ្ឌលព្យាបាលកុមារកំព្រា	<input type="radio"/> មន្ទីរពេទ្យ	
<input type="radio"/> ទីជំរកសម្រាប់អ្នកមានវិបត្តិ	<input type="radio"/> ពន្ធនាគារក្នុងមូលដ្ឋានឬកន្លែងយុវជន	


3. កាលពីឆ្នាំ មុន តើ កូនរបស់អ្នក បាន ទៅជួបគ្រូ ពេទ្យ (ឬគិលានុបដ្ឋាយិកា) ដើម្បី ពិនិត្យសុខភាព ឬក៏ដោយសារ គាត់ ឈឺទេ?

<input type="radio"/> បានជួប នៅក្នុងគ្លីនិក ឬ ការិយាល័យ	<input type="radio"/> បានជួប ប៉ុន្តែមានតែនៅក្នុងមន្ទីរពេទ្យ ឬ បន្ទប់សង្គ្រោះបន្ទាន់ប៉ុណ្ណោះ	<input type="radio"/> អត់មានទេ	<input type="radio"/> មិនបានទេ
---	---	--------------------------------	--------------------------------

4. តើ កូនរបស់អ្នក មានកំពុងប្រើ ថ្នាំ សម្រាប់ បញ្ហាអារម្មណ៍/អាកប្បកិរិយា ឬទេ? មាន អត់មានទេ
 - A. បើ មាន មែន តើ គ្រូ ពេទ្យ ឬ គិលានុបដ្ឋាយិកា បាន ប្រាប់ អ្នក និង/ឬ កូនរបស់អ្នក នូវ ផលប៉ះពាល់ បន្ទាប់ រៀន អ្វី ខ្លះ ដែលអ្នក និង/ឬ កូនរបស់អ្នក គួរ យកចិត្តទុកដាក់ ? មាន អត់មានទេ

--	--	--	--	--	--	--	--	--	--

CSI County Client Number
 Must be entered on EVERY page



5. តាមការ ប៉ាន់ស្មាន តើ កូន បង្កើត បាន ទទួលសេវាកម្ម ម្តេចនោះ នេះ ឬ ប៉ុណ្ណាហើយ?
- នេះជាការមកជួបពិនិត្យជម្ងឺជាមួយគ្រូពេទ្យលើកដំបូងរបស់កូនខ្ញុំនៅទីនេះ។
 - កូនរបស់ខ្ញុំបានមកពិនិត្យជម្ងឺជាមួយគ្រូពេទ្យច្រើនជាងមួយដង ប៉ុន្តែបានទទួលសេវាកម្ម មិនទាន់បានដល់មួយខែនៅឡើយទេ។
 - 1-2 ខែ
 - 3-5 ខែ
 - 6 ខែ ទៅ 1 ឆ្នាំ
 - ច្រើនជាង 1 ឆ្នាំ



ខ្ញុំ បាន ទទួលសេវាកម្ម ម្តេចនោះ នេះ គឺចាប់ពី ១ ឆ្នាំ ។



ខ្ញុំ បាន ទទួលសេវាកម្ម ម្តេចនោះ នេះ រយៈពេល ១ ឆ្នាំ ឬច្រើនជាងនេះ ។

6. តើ កូន បង្កើត ត្រូវ បាន ចាប់ ខ្លួន ន ចាប់ កំ ងពីចាប់ ផ្ដើម ទទួលសេវាកម្ម ខណៈពេល ល្អ ចិត្ត ដែរ រឺ ឬទេ ? មាន អត់មានទេ
7. តើ កូន បង្កើត ត្រូវ បាន ចាប់ ខ្លួន ន ក្នុង អំឡុងពេល ១២ ខែ មុនពេលនោះ ឬទេ ? មាន អត់មានទេ
8. ចាប់ កំ ងពីកូន បង្កើត ចាប់ ផ្ដើម ទទួលសេវាកម្ម ខណៈពេល ល្អ ចិត្ត តើ ការ ប៉ះ ទង្គិច ជាមួយ យុវជន បង្កើត គេ ... មិនពាក់ព័ន្ធ (ពួកគេ មិនបាន ប៉ះ ទង្គិច ជាមួយ យុវជន នៅឡើយ នេះ ឬ ឆ្នាំ មុននោះទេ) ត្រូវបានកាត់បន្ថយ * នៅដដែល បានកើនឡើង

* (ឧទាហរណ៍ ដូចជា ពួកគេ មិនត្រូវ បាន ចាប់ ខ្លួន ន ដោយយុវជន ឬ ត្រូវ បាន នាំ ខ្លួន ដោយយុវជន ទៅកាន់ កម្មវិធី ជំនាញ កម្មវិធី ធីតា ឬ កម្មវិធី បង្កើត ណាមួយ)

9. តើ កូន បង្កើត ត្រូវ បាន ចាប់ ខ្លួន ន ចាប់ កំ ងពីចាប់ ផ្ដើម ទទួលសេវាកម្ម ខណៈពេល ល្អ ចិត្ត ដែរ រឺ ឬទេ ? មាន អត់មានទេ
10. តើ កូន បង្កើត ត្រូវ បាន បណ្ដេញ ចេញពី ការ ងារ ឬ សាលា ឬ ត្រូវ បាន ផ្អាក ពីការ ងារ ឬ ការ សិក្សា ក្នុង អំឡុងពេល ១២ ខែ មុនពេលនោះ ដែរ រឺ ឬទេ ? មាន អត់មានទេ
11. ចាប់ កំ ងពីចាប់ ផ្ដើម ទទួលសេវាកម្ម ម្តេចនោះ ចំនួន ថ្ងៃ ដែល លក់ ខ្លួន ចូលរៀន គឺ៖ មិនពាក់ព័ន្ធ ច្រើនជាង ប្រហែលដូចគ្នា តិចជាង
- ប្រសិនបើ មិនពាក់ ព័ន្ធ សូម ជ្រើស យក មូលហេតុ ក្នុង លំដាប់ មិនពាក់ ព័ន្ធ
- កុមារ មិន មាន បញ្ហា ជាមួយ នឹង វត្តមាន មុន ពេល ចាប់ ផ្ដើម ទទួលសេវាកម្ម ទេ
 - កុមារ នៅ ក្នុង ពេល មិន អាច ចូលរៀន នៅ សាលា បាន ទេ
 - កុមារ ត្រូវ បាន បណ្ដេញ ចេញ ពី សាលា
 - កុមារ ត្រូវ បាន ផ្តល់ ការ សិក្សា នៅ ផ្ទះ
 - កុមារ បាន ឈប់ រៀន
 - ផ្សេងទៀត

12. តើ កូន បង្កើត ត្រូវ បាន ចាប់ ខ្លួន ន ក្នុង អំឡុងពេល ១២ ខែ ចុងក្រោយ នេះ ឬទេ ? មាន អត់មានទេ
13. តើ កូន បង្កើត ត្រូវ បាន ចាប់ ខ្លួន ន ក្នុង អំឡុងពេល ១២ ខែ មុនពេលនោះ ឬទេ ? មាន អត់មានទេ
14. ក្នុង រយៈពេល មួយ ឆ្នាំ ចុងក្រោយ នេះ តើ ការ ប៉ះ ទង្គិច ជាមួយ កូន បង្កើត ជាមួយ យុវជន ... មិនពាក់ព័ន្ធ (ពួកគេ មិនបាន ប៉ះ ទង្គិច ជាមួយ យុវជន នៅឡើយ នេះ ឬ ឆ្នាំ មុននោះទេ) ត្រូវបានកាត់បន្ថយ * នៅដដែល បានកើនឡើង

* (ឧទាហរណ៍ ដូចជា ពួកគេ មិនត្រូវ បាន ចាប់ ខ្លួន ន ដោយយុវជន ឬ ត្រូវ បាន នាំ ខ្លួន ដោយយុវជន ទៅកាន់ កម្មវិធី ជំនាញ កម្មវិធី ធីតា ឬ កម្មវិធី បង្កើត ណាមួយ)

15. តើ កូន បង្កើត ត្រូវ បាន បណ្ដេញ ចេញពី ការ ងារ ឬ សាលា ឬ ត្រូវ បាន ផ្អាក ពីការ ងារ ឬ ការ សិក្សា ក្នុង អំឡុងពេល ១២ ខែ មុនឬទេ ? មាន អត់មានទេ
16. តើ កូន បង្កើត ត្រូវ បាន បណ្ដេញ ចេញពី ការ ងារ ឬ សាលា ឬ ត្រូវ បាន ផ្អាក ពីការ ងារ ឬ ការ សិក្សា ក្នុង អំឡុងពេល ១២ ខែ មុនពេលនោះ ដែរ រឺ ឬទេ ? មាន អត់មានទេ
17. ក្នុង រយៈពេល មួយ ឆ្នាំ កន្លង ទៅនេះ ចំនួន ថ្ងៃ ដែល លក់ ខ្លួន ចូលរៀន គឺ៖ មិនពាក់ព័ន្ធ ច្រើនជាង ប្រហែលដូចគ្នា តិចជាង
- ប្រសិនបើ មិនពាក់ ព័ន្ធ សូម ជ្រើស យក មូលហេតុ ក្នុង លំដាប់ មិនពាក់ ព័ន្ធ
- កុមារ មិន មាន បញ្ហា ជាមួយ នឹង វត្តមាន មុន ពេល ចាប់ ផ្ដើម ទទួលសេវាកម្ម ទេ
 - កុមារ នៅ ក្នុង ពេល មិន អាច ចូលរៀន នៅ សាលា បាន ទេ
 - កុមារ ត្រូវ បាន បណ្ដេញ ចេញ ពី សាលា
 - កុមារ ត្រូវ បាន ផ្តល់ ការ សិក្សា នៅ ផ្ទះ
 - កុមារ បាន ឈប់ រៀន
 - ផ្សេងទៀត

--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--	--



